

របាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ ២០១៧ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ

I. សេចក្តីផ្តើម

ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ១៧២ គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៧។ ខេត្តត្បូងឃ្មុំមានព្រំប្រទល់ជាប់៣ខេត្ត និងប្រទេសវៀតណាម។ ខាងជើងជាប់នឹងខេត្តក្រចេះ ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងនឹងខេត្តព្រៃវែង ខាងកើតជាប់ខេត្តក្រចេះ និងប្រទេសវៀតណាម ។

បច្ចុប្បន្នខេត្តត្បូងឃ្មុំ ចែកចេញជា ស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិរដ្ឋបាល ដែលមានក្រុងចំនួន០១ សង្កាត់០២ និងស្រុកចំនួន០៦ មានឃុំចំនួន៦២ ស្មើនឹង ៨៦៥ ភូមិ។

សាលាខេត្តត្បូងឃ្មុំមានផ្ទៃដីសរុប ៥,២៥០.៥១ គ.ម^២ ហើយមានអំណោយផលធម្មជាតិយ៉ាងល្អប្រសើរដល់ដំណាំ កសិកម្មដំណាំស្បៀង កសិឧស្សាហកម្មផងដែរ។ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសរុប ៨៤៤,៣១៤ នាក់ចំនួនគ្រួសារសរុប ១៨៣,៦៥២ គ្រួសារ ចំនួនស្ត្រីសរុប ៤២៦,៨១១ នាក់។

II. ស្ថានភាពមន្ទីរ

❖ ស្ថានភាពបុគ្គលិកមន្ត្រីរាជការមានក្របខ័ណ្ឌ

- ប្រុស	ចំនួន ៤៤នាក់
- ស្រី	ចំនួន ៩នាក់
សរុប	ចំនួន ៣៥នាក់

❖ មន្ត្រីរាជការស្ថិតនៅការនាពទំនេរ (គ្មាន)

❖ មន្ត្រីដែលកំពុងធ្វើកាសហការជាមួយអង្គការផ្សេងៗ

- មន្ត្រីស្ថិតក្នុងភាពទំនេរ គ្មានបៀវត្សរ៍
- មន្ត្រីកំពុងសហការជាមួយអង្គការអន្តរជាតិ- ជាតិ
- អង្គការ ADB ០៥នាក់
- កម្មវិធី RIP ០៣នាក់
- គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទមានមន្ត្រីអនុវត្តគម្រោងចំនួន ០៦នាក់

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាអង្គភាពជំនាញមួយស្ថិតក្រោមឱវាទខ្សែបណ្តោយរបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងជាខ្សែទទឹងរបស់សាលាខេត្តត្បូងឃ្មុំ។ ហើយមានបុគ្គលិកមន្ត្រីក្របខ័ណ្ឌសរុប ៣៥នាក់ ស្ត្រីមាន ០៥នាក់ ហើយមន្ទីរមានការិយាល័យជំនាញចំនួន ១០ ការិយាល័យថ្នាក់ខេត្ត ការិយាល័យថ្នាក់ស្រុក ០៦ និងការិយាល័យក្រុង០១ ហើយថ្នាក់ដឹកនាំមន្ទីរ ០៤រូប គឺប្រធានមន្ទីរ ០១រូប អនុប្រធានមន្ទីរ ០៣រូប ប្រធាន- អនុប្រធានការិយាល័យថ្នាក់ខេត្ត និងមន្ត្រី ក្រោមឱវាទចំនួន ៣១រូប។

១. ការិយាល័យផ្លូវជនបទ

- ចុះពិនិត្យការងារជួសជុលផ្លូវលក្ខណៈខ្ជប ចំនួន៧ខ្សែ ប្រវែងសរុប ៣៦,៤៤០ម៉ែត្រ និងលូគ្រប់ប្រភេទ ចំនួន ២៤កន្លែង សម្រេចបាន ៦០% ។
- ចុះពិនិត្យការងារជួសជុលផ្លូវលក្ខណៈបន្ទាន់ចំនួន ២ខ្សែ ប្រវែង ៤,៨០០ម៉ែត្រ សម្រេចបាន ១០០% ។
- ចុះធ្វើបច្ចុប្បន្នភាពខ្សែផ្លូវ ប្រភេទទី១ និងប្រភេទទី២ ចំនួន៣ខ្សែ ប្រវែង ៤៥,០០០ម៉ែត្រ។

២. ការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ

- ចូលរួមសហការណ៍ភាគីគម្រោងមិនដើម្បីចុះសិក្សារកទីតាំងសាងសង់អណ្តូង Afridev នៅស្រុកត្បូងឃ្មុំ។
- បានសហការណ៍អង្គការ ១០០១ ដើម្បីចុះពិនិត្យការសាងសង់ស្ថានីយ៍ផលិតទឹកស្អាត នៅឃុំចក ស្រុកអូររាំង។

៣. ការិយាល័យថែទាំសុខភាពបឋមជនបទ

- បានចុះទៅបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្លាស់ប្តូរឥរិយាបថលើការងារលើកកម្ពស់អនាម័យជនបទ នៅ សាលាស្រុក តំបែរ ដែលមានអ្នកចូលរួមចំនួន ១២ នាក់ មានស្រី ចំនួន ០៦នាក់។
- បានចុះទៅ ឃុំជួនតី ដើម្បីគ្រូរផែនទីភូមិ ដែលមានភូមិចំនួន ២១ ភូមិនៅក្នុងឃុំជួនតី។
- បានចូលរួមអបអរសាទរដល់ភូមិ បញ្ចប់ការបន្តរបងពាសវាលពាសកាល((ODF) បានចំនួន ០៣ភូមិ ០២ ភូមិនៅឃុំជួនតី និង០១ភូមិ នៅឃុំកក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

៤. ការិយាល័យអភិវឌ្ឍន៍សហគមន៍

- ចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលដល់ជនបង្គោលភូមិស្តីពីការគូរផែនទីភូមិ និងការគ្រប់គ្រងអនាម័យភូមិ ។
- ចូលរួមសិក្ខាសាលាស្តីពីការជួយពង្រឹងសហគមន៍មូលដ្ឋាន ក្នុងដំណើរការផលិត និងដាំដុះកូនឈើនៅ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។
- ចូលរួមត្រួតពិនិត្យការរីកចំរើនរបស់ គម្រោងអភិវឌ្ឍន៍ជនបទចម្រុះ នៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ។
- ចូលរួមប្រជុំផ្សព្វផ្សាយ ពន្យល់ណែនាំពីខ្លឹមសារទម្រង់វាយតម្លៃពាក់ កណ្តាលឆមាសទី២ នៃគម្រោង អភិវឌ្ឍន៍ជនបទចម្រុះដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី នៅមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយ មានការអញ្ជើញចូលរួមពីជំនាញការកូដេ និងក្រុមការងារក្រសួង។
- ចូលរួមជាមួយអ្នកស្ម័គ្រចិត្ត KOICA ប្រជុំបំពេញកម្រងសំនួរ ពាក់កណ្តាល ឆមាសទី២ នៃការអនុវត្តន៍ គម្រោងចលនាភូមិថ្មី នៅភូមិ ល្វាតូច ឃុំគរ អ្នកចូលរួម ១០នាក់ ស្រី២។
- ចូលរួមជាមួយអ្នកស្ម័គ្រចិត្ត KOICA ប្រជុំបំពេញកម្រងសំនួរ ពាក់កណ្តាលឆមាសទី២ នៃការអនុវត្តន៍ គម្រោងចលនាភូមិថ្មី នៅភូមិ ក្បាលបឹងសេះ ឃុំគរ អ្នកចូលរួម ១០នាក់ ស្រី២។
- ចូលរួមជាមួយអ្នកស្ម័គ្រចិត្ត KOICA ប្រជុំបំពេញកម្រងសំនួរ ពាក់កណ្តាល ឆមាសទី២ នៃការអនុវត្តន៍ គម្រោងចលនាភូមិថ្មី នៅភូមិ ត្រពាំងបី ឃុំគរ អ្នកចូលរួម ១០នាក់ ស្រី២។

៥. ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

ល.រ	ទីតាំងសកម្មភាព				សកម្មភាព	អ្នកចូលរួម				លទ្ធផល (ដុល្លារ)
	ខេត្ត/ក្រុង	ស្រុក	ឃុំ	ភូមិ		ទោល	ក្រុម	អ្នកខ្ចីសរុប	ស្រី	
១	ក្រុងឃុំ	4	10	23	សាច់ប្រាក់ ក្នុងដៃអតិថិ ជន	186	24	210	163	175,262.23
២	ប្រាក់ដើមប្រមូលបានសរុប:								16,780.25	
៣	ប្រាក់ដើមបញ្ចេញអោយខ្ចីសរុប:								00	
៤	ការប្រាក់ប្រមូលបានសរុប:								3.652.68	

៦. ការិយាល័យផែនការ និងស្ថិតិ

- រៀបចំរបាយការណ៍ប្រចាំខែមិថុនា ២០១៧របស់មន្ទីរ។

III. ការសន្និដ្ឋាន និងវាយតម្លៃ

ល.រ	បញ្ហាប្រឈមសំខាន់ៗ	សំណើដោះស្រាយ
១	ខ្វះមធ្យោបាយចុះមូលដ្ឋាន	មិនទាន់ដោះស្រាយ
២	ប្រជាពលរដ្ឋខ្ចីប្រាក់មួយចំនួនចំណាកស្រុកទៅឆ្ងាយ	មិនទាន់ដោះស្រាយ
៣	អតិថិជនមានបញ្ហាមុខរបរបស់គាត់បរាជ័យ និងផលិតផលចុះថោក	អតិថិជននៅតែសងរំលោះ តាមលទ្ធភាពរបស់គាត់
៤	ស្ថាប័ន អង្គការផ្សេងៗធ្វើប្រតិបត្តិការឥណទាន មានច្រើនក្នុងភូមិគោលដៅ	មិនទាន់ដោះស្រាយ
៥	ប្រជាពលរដ្ឋមួយចំនួនខ្ចីប្រាក់ត្រួតច្រើនស្ថាប័ន	នៅតែបន្តអោយគាត់ខ្ចី ប៉ុន្តែសិក្សាពីជីវភាពរបស់អតិថិជនជាមុន តាមរយៈគណកម្មការភូមិ ជួយសហការណ៍

IV. ទិសដៅការងារត្រូវអនុវត្តនៅក្នុងខែបន្ទាប់

- បន្តគោលការណ៍ជាមួយអង្គការដៃគូក្នុងការជំរុញសហគមន៍ដឹកនាំអនុវត្តន៍អនាម័យ។

- មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ចូលរួមសម្របសម្រួលជាមួយប្រធានគ.អ.ភ ក្នុងការសម្រប សម្រួល ក្នុងការរៀបចំសកម្មភាពការងារអភិវឌ្ឍន៍ចម្រុះរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងគម្រោងអភិវឌ្ឍន៍ ជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី នៅភូមិគោលដៅទាំង៥ភូមិនៃ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។